



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ៣១៥.....សហវ.២២ក.១២៣

ប្រកាស

ស្តីពី

**ការប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណកម្ពុជាសម្រាប់ការប្រមូលចំណូល
និងការចំណាត់ថ្នាក់ប្រព័ន្ធបណ្ណប្រចាំឆ្នាំនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល**

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្ត នៃ គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃនាយករដ្ឋមន្ត្រីនៃកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល

Handwritten signature



- បានឃើញប្រកាសលេខ ៨២៤ សហវ.ប្រក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ការប្រមូលចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងការទូទាត់ជាប្រយោជន៍បណ្តាបរទេស
- បានឃើញប្រកាស ០១៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជាក់គណនេយ្យទូទៅ គណនេយ្យរដ្ឋទេយ្យបុរេប្រទាន និងគណនេយ្យរដ្ឋទេយ្យចំណូលរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ១៧១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សេចក្តីផ្តើម

ប្រការ ១.-គោលបំណង

ប្រកាសនេះ មានគោលបំណងកំណត់ការប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ ដើម្បីធានានូវតម្លាភាព និងប្រសិទ្ធភាពក្នុងការប្រមូលចំណូល និងការទូទាត់ចំណាយជាប្រយោជន៍បណ្តាបរទេសរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល។

ប្រការ ២.-វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានការប្រមូលចំណូល និងការទូទាត់ចំណាយជាប្រយោជន៍បណ្តាបរទេស។

ប្រការ ៣.-នីតិវិធីនៃការប្រមូលចំណូលដែលប្រមូលដោយរដ្ឋទេយ្យកម្មវិធី

-នៅពេលដែលរដ្ឋទេយ្យកម្មវិធីចំណូលបានបង់ប្រាក់ ឬ ផ្ញើប្រាក់ដែលប្រមូលបាន ជាប្រយោជន៍បណ្តាបរទេស (ប្រាក់ដុល្លារអាមេរិក) ចូលគណនីរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅធនាគារ គណនេយ្យកម្មវិធីគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ ដែលចេញដោយធនាគារជាតិនៃកម្ពុជា សម្រាប់ចុះកិច្ចបញ្ជាក់ចំណូលគិតជាប្រាក់រៀល។ ក្នុងករណីនៅថ្ងៃឈប់សម្រាក គណនេយ្យកម្មវិធីត្រូវប្រើប្រាស់អត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។ គណនេយ្យកម្មវិធីត្រូវមានបញ្ជីភាគគណនីធនាគារជាប្រយោជន៍បណ្តាបរទេស (ប្រាក់ដុល្លារអាមេរិក) អមជាប្រាក់រៀល។

-រដ្ឋទេយ្យកម្មវិធីចំណូល ត្រូវរៀបចំសណកបត្របង់ចំណូលថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ជាប្រាក់រៀល និងត្រូវលេចចំនួនទឹកប្រាក់ប្រយោជន៍បណ្តាបរទេស (ប្រាក់ដុល្លារអាមេរិក)។

ករណីរដ្ឋទេយ្យកម្មវិធីចំណូលបានបង់ប្រាក់ ឬ ផ្ញើប្រាក់ទៅគណនីរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលច្រើនលើក ហើយរៀបចំសណកបត្របង់ចំណូលថវិកាជាមួយតែមួយលើក រដ្ឋទេយ្យកម្មវិធីចំណូលត្រូវប្តូរសរុបបញ្ចូលគ្នានូវចំនួនទឹកប្រាក់ចំណូលដែលបានបង់ ឬ ផ្ញើគិតជាប្រាក់រៀលនិងជាប្រយោជន៍បណ្តាបរទេស (ប្រាក់ដុល្លារអាមេរិក) ដោយពុំមានការគណនាយកទឹកប្រាក់ប្រយោជន៍បណ្តាបរទេស (ប្រាក់ដុល្លារអាមេរិក) គុណនឹងអត្រាប្តូរប្រាក់ណាមួយទេ។ ក្រោយពីបានឯកភាពលើសណកបត្របង់ចំណូលថវិកា គណនេយ្យកម្មវិធីត្រូវប្រគល់សណកបត្របង់ចំណូលថវិកាឱ្យរដ្ឋទេយ្យកម្មវិធីចំណូលដើម្បីមានមូលដ្ឋានសម្រាប់ទូទាត់ជម្រះបញ្ជីរដ្ឋទេយ្យកម្មវិធីចំណូល។

ប្រការ ៥.- វិធីវិនិច្ឆ័យនៃការប្រមូលចំណូលដែលមិនដូចគ្នាទៅនឹងការប្រមូលចំណូល

- ចំណូលដែលបានបង់ចូលគណនីរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅធនាគារ ជាប្រយោជន៍បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) គណនេយ្យកម្របចំគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ ដែលចេញដោយធនាគារជាតិនៃកម្ពុជាសម្រាប់ចុះកិច្ចបញ្ជាក់ចំណូលគិតជាប្រាក់រៀល។ ក្នុងករណីនៅថ្ងៃឈប់សម្រាក គណនេយ្យកម្របប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃ ឈប់សម្រាក។

- មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវរៀបចំសេចក្តីបញ្ជាក់ចំណូលថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ជា ប្រាក់រៀល និងត្រូវរំលេចចំនួនទឹកប្រាក់ប្រយោជន៍បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក)។

ប្រការ ៥.- ការកាត់បន្ថយចំណូល ចំណាយប្រាក់ ដែលបានប្រកាសពីដៃគូអភិវឌ្ឍន៍ សម្រាប់កត្តាគ្រោះថ្នាក់

យោងតាមកិច្ចព្រមព្រៀងរវាងគ្រឹះស្ថានសាធារណៈរដ្ឋបាល និងដៃគូអភិវឌ្ឍន៍ ឬ រវាងក្រសួងអាណាព្យាបាល បច្ចេកទេស និងដៃគូអភិវឌ្ឍន៍ដែលបានកំណត់ថា ចំនួនទឹកប្រាក់ចំណូល ចំណាយជាប្រយោជន៍បណ្ណបរទេស (ប្រាក់ ដុល្លារអាមេរិក) ដែលបានពីដៃគូអភិវឌ្ឍន៍មិនត្រូវឆ្លងកាត់ចំណូល ចំណាយថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលទេ ក៏ប៉ុន្តែ បានប្រើប្រាស់គណនីរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅធនាគារ ជាប្រយោជន៍បណ្ណបរទេស (ប្រាក់ដុល្លារ អាមេរិក) ក្នុងករណីនេះ ចំនួនទឹកប្រាក់ចំណូល ចំណាយនោះ ត្រូវកាត់ត្រាតាមវិធីដូចខាងក្រោម៖

- ពេលទទួលបានចំណូលជាប្រយោជន៍បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) គណនេយ្យកម្របចំគ្រឹះស្ថាន សាធារណៈរដ្ឋបាល ត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ ដែលចេញដោយធនាគារជាតិនៃកម្ពុជា សម្រាប់ចុះកិច្ចបញ្ជាក់ចំណូលគិតជាប្រាក់រៀលអមជាប្រយោជន៍បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក)។ ក្នុង ករណីនៅថ្ងៃឈប់សម្រាក គណនេយ្យកម្របប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។
- ពេលចំណាយជាប្រយោជន៍បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) គណនេយ្យកម្របចំគ្រឹះស្ថានសាធារណៈ រដ្ឋបាលត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ ដែលចេញដោយធនាគារជាតិនៃកម្ពុជា សម្រាប់ចុះ កិច្ចបញ្ជាក់ចំណាយគិតជាប្រាក់រៀលអមជាប្រយោជន៍បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក)។ ក្នុងករណី នៅថ្ងៃឈប់សម្រាក គណនេយ្យកម្របប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែល បានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។

បញ្ជាក់៖ ករណីគម្រោងត្រូវបានបញ្ចប់នឹងមានកើតឡើងលម្អៀងពីអត្រាប្តូរប្រាក់ជាចំណេញ ឬ ខាតពីអត្រាប្តូរប្រាក់ រវាងពេលទទួលបានប្រាក់ និងពេលចំណាយប្រយោជន៍បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក)។

- ករណីគម្រោងមិនទាន់ត្រូវបានបញ្ចប់ ហើយប្រាក់ជំនួយរបស់ដៃគូអភិវឌ្ឍន៍នៅសល់ជាប្រយោជន៍បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) នៅដំណាច់ឆ្នាំគណនេយ្យកម្របគណនារកលម្អៀងពីអត្រាប្តូរប្រាក់-សកម្ម ឬ លម្អៀងពីអត្រាប្តូរប្រាក់-អកម្ម ជាប្រាក់រៀល។ នៅដើមការិយបរិច្ឆេទបន្ទាប់ ចំនួនទឹកប្រាក់លម្អៀង នោះ ត្រូវធ្វើប្រតិក្រាបវិញ។

ប្រការ ៦.- ប្រតិបត្តិការចំណាយថវិកាជាប្រតិបត្តិការបណ្តុះបណ្តាល (ប្រាក់ដុល្លារអាមេរិក)

- មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុត្រូវគណនាចំនួនទឹកប្រាក់ចំណាយជាប្រាក់រៀល និងបោះផ្សាយអាណត្តិបើកប្រាក់ចំណាយដែលត្រូវទូទាត់ជាប្រតិបត្តិការបណ្តុះបណ្តាល (ប្រាក់ដុល្លារអាមេរិក) ដោយប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃ ដែលនាយកគ្រឹះស្ថានសាធារណៈរដ្ឋបាលបានឯកភាពលើគោលការណ៍ចំណាយថវិកា សម្រាប់ជាមូលដ្ឋានដល់គណនេយ្យកម្រិតច្រើនបញ្ជីកាចំណាយថវិកា និងគណនីត្រូវសង។ ក្នុងករណីនៅថ្ងៃឈប់សម្រាក ត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។ គណនេយ្យត្រូវមានបញ្ជីវិភាគគណនីត្រូវសងជាប្រតិបត្តិការបណ្តុះបណ្តាល (ប្រាក់ដុល្លារអាមេរិក) អមជាប្រាក់រៀល។

- ពេលចំណាយប្រតិបត្តិការបណ្តុះបណ្តាល (ប្រាក់ដុល្លារអាមេរិក) ទូទាត់ថ្លៃទំនិញ សេវាកម្ម ការងារ លាភការប្រាក់កម្រៃ និងប្រាក់ឧបត្ថម្ភ ដោយបោះផ្សាយមូលប្បទានបត្រ ឬ ផ្ទេរគណនី គណនេយ្យប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃ ដែលចេញដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃដែលបោះផ្សាយមូលប្បទានបត្រ ឬ ផ្ទេរគណនីសម្រាប់ចុះកិច្ចបញ្ជីកាគណនេយ្យ។ ក្នុងករណីនៅថ្ងៃឈប់សម្រាក គណនេយ្យត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។

- ក្នុងករណីនៅពេលបោះផ្សាយមូលប្បទានបត្រ និងពេលបោះផ្សាយអាណត្តិបើកប្រាក់ជាថ្លៃផ្សេងគ្នា និងកើតមានលម្អៀងពីអត្រាប្តូរប្រាក់ គឺចំណេញ ឬ ខាតពីអត្រាប្តូរប្រាក់ក្នុងគណនីត្រូវសង។

- ពេលធនាគារទូទាត់មូលប្បទានបត្រ ដោយកាត់ពីគណនីរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលជាប្រតិបត្តិការបណ្តុះបណ្តាល (ប្រាក់ដុល្លារអាមេរិក) គណនេយ្យត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការ ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃបោះផ្សាយមូលប្បទានបត្រ។

- នៅដំណាច់ឆ្នាំ ក្នុងករណីគណនីត្រូវសងជាប្រតិបត្តិការបណ្តុះបណ្តាល (ប្រាក់ដុល្លារអាមេរិក) នៅមានសមតុល្យគណនេយ្យប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវគណនាកលម្យ៉ាងពីអត្រាប្តូរប្រាក់ដែលកើតមានរវាងសមតុល្យជាប្រាក់រៀលដែលបានពីការគណនាជាបន្តបន្ទាប់ និងសមតុល្យជាប្រាក់រៀល ដែលបានគណនាដោយយកចំនួនទឹកប្រាក់ត្រូវសង ជាប្រតិបត្តិការបណ្តុះបណ្តាល (ប្រាក់ដុល្លារអាមេរិក) គណនីអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃដំណាច់ឆ្នាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។ ចំនួនទឹកប្រាក់លម្អៀងនោះ ត្រូវកាត់ត្រាក្នុងគណនីលម្អៀងពីអត្រាប្តូរប្រាក់-សកម្ម ឬ លម្អៀងពីអត្រាប្តូរប្រាក់-អកម្ម។ សមតុល្យនៃគណនីលម្អៀងពីអត្រាប្តូរប្រាក់នោះ ត្រូវយោង និងត្រូវធ្វើប្រតិក្រាខ្លួននៅដើមឆ្នាំបន្ទាប់។

ប្រការ ៧.- ការទូទាត់ប្រាក់ពន្ធដារលើអាណត្តិបើកប្រាក់ជាប្រតិបត្តិការបណ្តុះបណ្តាល (ប្រាក់ដុល្លារអាមេរិក)

- ក្នុងករណីមានការកាត់ប្រាក់ពន្ធដារលើអាណត្តិបើកប្រាក់ចំណាយថវិកា ជាប្រតិបត្តិការបណ្តុះបណ្តាល (ប្រាក់ដុល្លារអាមេរិក) គណនេយ្យប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវកាត់ត្រាចំនួនទឹកប្រាក់ពន្ធដារទុក ដែលជាកាតព្វកិច្ចត្រូវបង់ពន្ធដារអង្គភាពពន្ធដារ ដោយបំបែកពីចំនួនទឹកប្រាក់សរុបត្រូវសងទៅអង្គទទួលផលនៃការទូទាត់។ ការកាត់ត្រាចំនួនទឹកប្រាក់ពន្ធដារត្រូវទូទាត់ ត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ដូចអត្រាប្តូរប្រាក់ពេលបោះផ្សាយអាណត្តិបើកប្រាក់។

- ការទូទាត់ប្រាក់ពន្ធដារអង្គភាពពន្ធដារ ដោយបោះផ្សាយមូលប្បទានបត្រ ឬ ផ្ទេរគណនី គណនេយ្យប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃផ្លូវការ ដែលចេញដោយធនាគារជាតិនៃ

កម្ពុជា នៅថ្ងៃបោះផ្សាយមូលបត្រ ឬ ផ្ទេរគណនីសម្រាប់ចុះកិច្ចបញ្ជីការ។ ក្នុងករណីនៅថ្ងៃយប់សម្រាក ត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃយប់សម្រាក។

ប្រការ ៨.-ការគណនាប្រាក់ប្រចាំថ្ងៃពីការប្តូរត្រូវបានគណនីធនាគារជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) នៅដំណាច់ឆ្នាំ

នៅដំណាច់ឆ្នាំ គណនេយ្យកម្រប្រចាំត្រីមាសសាធារណៈរដ្ឋបាល ត្រូវគណនាកលប្លង់ពីអត្រាប្តូរប្រាក់ដែលកើតមានរវាងសមតុល្យគណនីជាប្រាក់រៀល ដែលបានពីការគណនាជាបណ្ណបរទេស និងសមតុល្យជាប្រាក់រៀលដែលបានពីគណនាដោយយកចំនួនរូបិយបណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) គណនីអត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃដំណាច់ឆ្នាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។ ចំនួនទឹកប្រាក់លម្អៀងត្រូវកាត់ត្រាជាចំណេញឬខាតពីអត្រាប្តូរប្រាក់។

ប្រការ ៩.-ការផ្តល់ប្រាក់ដល់ប្រព័ន្ធប្រកបដោយប្រាក់រៀលជាមួយដក ឬ ផ្ទេរប្រាក់ពីគណនីរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) នៅធនាគារកោណស៊ីជូ

ក្នុងករណីមានការផ្តល់ប្រាក់រដ្ឋប្បប្បប្រទានជាប្រាក់រៀល ដោយដក ឬ ផ្ទេរប្រាក់ពីគណនីរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅធនាគារជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) គណនេយ្យកម្រប្រចាំត្រីមាសសាធារណៈរដ្ឋបាលត្រូវកាត់ត្រា ចំនួនទឹកប្រាក់ដែលបានផ្តល់ជាប្រាក់រៀល សមមូលនឹងរូបិយបណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) ដែលបានគិតតាមអត្រាប្តូរប្រាក់ ដែលធនាគារកោណស៊ីជូបានកំណត់ សម្រាប់ចុះកិច្ចបញ្ជីការ។

ប្រការ ១០.-ការផ្ទេរប្រាក់ពីគណនីរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅធនាគារជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) នៅគណនីប្រាក់រៀល

-ក្នុងករណីគ្រឹះស្ថានសាធារណៈរដ្ឋបាលមានតម្រូវការផ្ទេរប្រាក់ពីគណនីជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) ទៅគណនីជាប្រាក់រៀលនៅធនាគារជាតិនៃកម្ពុជាជាមួយគ្នា គណនេយ្យកម្រត្រូវកាត់ត្រាបន្ថយទឹកប្រាក់ពីគណនីជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) និងបង្កើនទឹកប្រាក់នៅក្នុងគណនីជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃផ្ទេរប្រាក់ សម្រាប់ចុះកិច្ចបញ្ជីការ។

-ក្នុងករណីគ្រឹះស្ថានសាធារណៈរដ្ឋបាលមានតម្រូវការផ្ទេរប្រាក់ពីគណនីជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) ទៅគណនីជាប្រាក់រៀលនៅធនាគារកោណស៊ីជូជាមួយគ្នា គណនេយ្យកម្រត្រូវកាត់ត្រាបន្ថយទឹកប្រាក់ពីគណនីជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) និងបង្កើនទឹកប្រាក់នៅក្នុងគណនីជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរប្រាក់ដែលកំណត់ដោយធនាគារកោណស៊ីជូនៅថ្ងៃផ្ទេរប្រាក់សម្រាប់ចុះកិច្ចបញ្ជីការ។

-ក្នុងករណីគ្រឹះស្ថានសាធារណៈរដ្ឋបាលមានតម្រូវការផ្ទេរប្រាក់ពីគណនីជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) ទៅគណនីជាប្រាក់រៀលនៅធនាគារផ្សេងគ្នា គណនេយ្យកម្រប្រចាំត្រីមាសសាធារណៈរដ្ឋបាលត្រូវកាត់ត្រាបន្ថយទឹកប្រាក់ ពីគណនីជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) និងបង្កើនក្នុងគណនីជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃដែលកំណត់ដោយធនាគារកោណស៊ីជូនៅថ្ងៃផ្ទេរប្រាក់សម្រាប់ចុះកិច្ចបញ្ជីការ។

ប្រការ ១១.-ការផ្ទេរប្រាក់ពីគណនីរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលជាប្រាក់រៀលនៅធនាគារ នៅគណនីជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក)

-ក្នុងករណីគ្រឹះស្ថានសាធារណៈរដ្ឋបាល មានតម្រូវការផ្ទេរប្រាក់ពីគណនីជាប្រាក់រៀលទៅគណនីជាប្រចាំថ្ងៃរបស់បណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) នៅធនាគារជាតិនៃកម្ពុជាជាមួយគ្នា គណនេយ្យកម្រប្រចាំត្រីមាសសាធារណៈ

រដ្ឋបាលត្រូវកត់ត្រាបន្ថែមទឹកប្រាក់ពីគណនីជាប្រាក់រៀល និងបង្កើនក្នុងគណនីជាប្រាក់រៀលបណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) ដែលសមមូលនឹងប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃផ្ទេរប្រាក់សម្រាប់ចុះកិច្ចបញ្ជីការ។

-ក្នុងករណីគ្រឹះស្ថានសាធារណៈរដ្ឋបាល មានតម្រូវការផ្ទេរប្រាក់ពីគណនីជាប្រាក់រៀល នៅគណនីជាប្រាក់រៀលបណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) នៅធនាគារពាណិជ្ជជាតិមួយគ្នា គណនេយ្យក្របប្រាក់កត់ត្រាបន្ថែមទឹកប្រាក់ពីគណនីជាប្រាក់រៀល និងបង្កើនក្នុងគណនីជាប្រាក់រៀលបណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) ដែលសមមូលនឹងប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃដែលកំណត់ដោយធនាគារពាណិជ្ជនៅថ្ងៃផ្ទេរប្រាក់សម្រាប់ចុះកិច្ចបញ្ជីការ។

-ក្នុងករណីគ្រឹះស្ថានសាធារណៈរដ្ឋបាលមានតម្រូវការផ្ទេរប្រាក់ពីគណនីជាប្រាក់រៀល នៅគណនីជាប្រាក់រៀលបណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) នៅធនាគារផ្សេងគ្នា គណនេយ្យក្របប្រាក់គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវកត់ត្រាបន្ថែមទឹកប្រាក់ពីគណនីជាប្រាក់រៀល និងបង្កើនក្នុងគណនីជាប្រាក់រៀលបណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) ដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃដែលកំណត់ដោយធនាគារទទួលប្រាក់ចូលនៅថ្ងៃផ្ទេរប្រាក់សម្រាប់ចុះកិច្ចបញ្ជីការ។

ប្រការ ១២.-ការផ្តល់បុរេប្រទានជាប្រាក់បណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក)

-ក្នុងករណីគ្រឹះស្ថានសាធារណៈរដ្ឋបាលបានផ្តល់បុរេប្រទានជាប្រាក់បណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) សម្រាប់ការចំណាយ គណនេយ្យក្របប្រាក់គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃដែលបើកផ្តល់សាច់ប្រាក់។ ក្នុងករណីនៅថ្ងៃឈប់សម្រាក គណនេយ្យក្របប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។

-នៅពេលបោះផ្សាយអាណត្តិបើកប្រាក់ទូទាត់បុរេប្រទាន មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុត្រូវគណនាចំនួនទឹកប្រាក់ចំណាយថវិកាជាប្រាក់រៀល ដោយឈរលើមូលដ្ឋានជាប្រាក់បណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃបោះផ្សាយអាណត្តិចំណាយទូទាត់បុរេប្រទាននោះ សម្រាប់ចុះកិច្ចបញ្ជីការ។ ក្នុងករណី ដែលកើតមានលម្អៀងពីអត្រាប្តូរប្រាក់ជាប្រាក់រៀលរវាងចំនួនទឹកប្រាក់ផ្តល់ និងអាណត្តិនិយ័តកម្មទូទាត់បុរេប្រទាន (ចំនួនទឹកប្រាក់ផ្តល់បុរេប្រទានជាប្រាក់បណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) ត្រូវបានទូទាត់ជ្រុះស្រឡះ) ទឹកប្រាក់លម្អៀងពីអត្រាប្តូរប្រាក់នោះ គណនេយ្យក្របប្រាក់គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវកត់ត្រាជាចំណេញ ឬ ខាតពីអត្រាប្តូរប្រាក់។

-នៅដំណាច់ឆ្នាំ ក្នុងករណីគណនីបុរេប្រទានជាប្រាក់បណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) នៅមានសមតុល្យ គណនេយ្យក្របប្រាក់គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវកត់ត្រាលម្អៀងពីអត្រាប្តូរប្រាក់-សកម្ម ឬ លម្អៀងពីអត្រាប្តូរប្រាក់-អកម្ម នៃគណនីបុរេប្រទាន។ សមតុល្យនៃគណនីលម្អៀងពីអត្រាប្តូរប្រាក់នោះ ត្រូវយោង និងធ្វើប្រតិក្រាននៅដើមឆ្នាំបន្ទាប់។

ប្រការ ១៣.-ការចំណាយប្រាក់កម្ចីអាណត្តិកិច្ចជាប្រាក់បណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក)

-គ្រឹះស្ថានសាធារណៈរដ្ឋបាលអាចកើតមានការចំណាយជាប្រាក់បណ្តោះអាសន្ន (ប្រាក់ដុល្លារអាមេរិក) មុនការធ្វើអាណត្តិកិច្ច។ គណនេយ្យក្របប្រាក់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃដែលបើកផ្តល់សាច់ប្រាក់។ ក្នុងករណីនៅថ្ងៃឈប់សម្រាក គណនេយ្យក្របប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយមុនមួយថ្ងៃនៃថ្ងៃឈប់សម្រាក។

-នៅពេលបោះផ្សាយអាណត្តិទូទាត់ចំណាយមុនការធ្វើអាណត្តិកិច្ច ត្រូវគណនាចំនួនទឹកប្រាក់ចំណាយថវិកាជាប្រាក់រៀល ដោយឈរលើមូលដ្ឋានជាប្រាក់ប័ណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃបោះផ្សាយអាណត្តិនិយ័តកម្មសម្រាប់ចុះកិច្ចបញ្ជីការ។ ក្នុងករណី ដែលកើតមានលម្អៀងពីអត្រាប្តូរប្រាក់ជាប្រាក់រៀលរវាងចំនួនទឹកប្រាក់ផ្តល់ និងអាណត្តិនិយ័តកម្មទូទាត់បុរេប្រទាន (ចំនួនទឹកប្រាក់ផ្តល់បុរេប្រទានជាប្រាក់ប័ណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) ត្រូវបានទូទាត់ជ្រះស្រឡះ) ទឹកប្រាក់លម្អៀងពីអត្រាប្តូរប្រាក់នោះ គណនេយ្យក្របប្រចាំគ្រឹះស្ថានសាធារណៈត្រូវកាត់ត្រាជាចំណេញ ឬ ខាតពីអត្រាប្តូរប្រាក់។

-នៅដំណាច់ឆ្នាំ ក្នុងករណីគណនីចំណាយមុនការធ្វើអាណត្តិកិច្ចជាប្រាក់ប័ណ្ណបរទេស (ប្រាក់ដុល្លារអាមេរិក) នៅមានសមតុល្យ គណនេយ្យក្របប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវគណនាលម្អៀងពីអត្រាប្តូរប្រាក់-សកម្ម ឬ លម្អៀងពីអត្រាប្តូរប្រាក់-អកម្ម នៃគណនីចំណាយមុនការធ្វើអាណត្តិកិច្ច។ សមតុល្យនៃគណនីលម្អៀងពីអត្រាប្តូរប្រាក់នោះ ត្រូវយោង និងធ្វើប្រតិក្រាសនៅដើមឆ្នាំបន្ទាប់។

ប្រការ ១៤.-ទិវកររាជ្យ

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ១៥.-ការអនុវត្តប្រកាស

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរចនាគារជាតិ អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធនាគារ ១៩ ខែ កញ្ញា ឆ្នាំ ២០២៣
 រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៣

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ ហ៊ុន ម៉ាណែត

- កន្លែងទទួល៖**
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទីស្តីការគណៈរដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ
 - សាលារាជធានី ខេត្ត
 - ជួបប្រការ ១៥ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

